


# វិធីបីយ៉ាងដើម្បីរក្សាសុវត្ថិភាព



បើអ្នកមានរោគសញ្ញា  
សូមស្នាក់នៅផ្ទះ។



លាងសម្អាតដៃឲ្យបានទៀងទាត់។



រក្សាគម្លាត 1.5 ម៉ែត្រ  
ពីគ្នានៅពេលអ្នកចេញ  
ក្រៅផ្ទះ។

ការនៅ

ដាច់ពីគ្នា

ធ្វើឱ្យ

យឺង

បន្តរស់នៅជួបជុំគ្នាបាន

ដើម្បីស្វែងរកទីតាំងធ្វើតេស្ត សូមមើល  
[coronavirus.vic.gov.au/Khmer](https://coronavirus.vic.gov.au/Khmer)

Authorised and published by the Victorian Government, 1 Treasury Place, Melbourne

